



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
 ២២២ ២២២

សាលាដំបូងខេត្តសៀមរាប

សាលក្រមព្រហ្មទណ្ឌ
 លេខ: ៦(ប)/១០៤

តាមតាមប្រជារាស្ត្រខ្មែរ
សាលាដំបូងខេត្តសៀមរាប

ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
 -សំណុំរឿងព្រហ្មទណ្ឌលេខ: ៤៦៦
 ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
 -សំណុំរឿងជំនុំជម្រះលេខ: ៤២៤
 ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣

បានបើកសវនាការជំនុំជម្រះជាសាធារណៈ សាលសវនាការលេខ ក១ អគារក
 នៃសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ប្រាំបី និង
 សាមសិបនាទីព្រឹក ដែលមានសមាសភាពចូលរួមដូចតទៅ:

ចៅក្រមជំនុំជម្រះ:

លោកស្រី [REDACTED] ជាចៅក្រមសាលាដំបូង

តំណាងអយ្យការ:

លោក [REDACTED] ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប

ក្រឡាបញ្ជីសាធារណៈ:

លោក [REDACTED] ក្រឡាបញ្ជីសាលាដំបូង

ដើម្បីជំនុំជម្រះលើ : សំណុំរឿងព្រហ្មទណ្ឌលេខ: ៤៦៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ
 ២០២៣ ដែលមានជនជាប់ចោទ:

- ឈ្មោះ: [REDACTED] សំបូរ ភេទស្រី កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ កើត
 នៅភូមិ [REDACTED] ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ននៅភូមិ [REDACTED]
 ស [REDACTED] ខេត្តសៀមរាប កាន់សាសនាព្រះពុទ្ធ មុខរបរ
 អាជីវករ(លក់គ្រឿងបន្លាស់រថយន្ត) កម្រិតវប្បធម៌ថ្នាក់ទី១២ មេម៉ាយ មានកូន ១នាក់ ឪពុក
 ឈ្មោះ: [REDACTED] ញាណ (ស្លាប់) ម្តាយឈ្មោះ: [REDACTED] គ្រប់(រស់) ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ
 គ្មាន ។ (ក្រៅឃុំ)

ត្រូវជាប់ចោទពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាម
 បញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់
 ប្រព្រឹត្តនៅភូមិតារៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែ
 វិច្ឆិកា ឆ្នាំ២០២២ ។

ដោយមានលោក [REDACTED] និងលោក [REDACTED] ជាមេធាវីការពារសិទ្ធិឲ្យ
 ជនជាប់ចោទ។



អង្គហេតុកើតឡើងមានដូចតទៅ:

កាលពីអំឡុងឆ្នាំ២០២២ ស្ថិតនៅភូមិតារៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឈ្មោះ: [REDACTED] សំបូរ ភេទស្រី អាយុ ៣៦ឆ្នាំ បានមកទីតាំងខាងលើសុំបង្វិលប្រាក់ពីឈ្មោះ: [REDACTED] គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ចំនួន \$៥០.០០០(ប្រាំម៉ឺនដុល្លារអាមេរិក) ដោយឈ្មោះ: [REDACTED] សំបូរ បានចេញ មូលប្បទានបត្រមួយសន្លឹករបស់ធនាគារស្ថាបនា ដែលមានលេខ 657804 និងមានសរសេរទឹកប្រាក់ចំនួន \$៥០.០០០(ប្រាំម៉ឺនដុល្លារអាមេរិក) ដោយកំណត់កាលបរិច្ឆេទបើកប្រាក់ពេលក្រោយ គឺនៅថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២២ និងបានប្រគល់ឲ្យឈ្មោះ: [REDACTED] សុខគឹម ត្រូវជាប្រពន្ធរបស់ឈ្មោះ: [REDACTED] គយហេង ។ លុះមកដល់ថ្ងៃកំណត់បើកប្រាក់ឈ្មោះ: [REDACTED] គយហេង និងប្រពន្ធបានយកមូលប្បទានបត្រខាងលើទៅបើក ប្រាក់ពីធនាគារ ប៉ុន្តែត្រូវបានខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មានសាច់ប្រាក់នោះទេ ដោយគណនី ត្រូវបានបិទ (Account Closed) ។ តាមចម្លើយរបស់ជនត្រូវចោទ ឈ្មោះ: [REDACTED] សំបូរ បានឆ្លើយថា រូបគេ បានដឹងថាមូលប្បទានបត្រខាងលើដែលបានចេញនោះ គឺពុំមានសាច់ប្រាក់ឡើយ និងពុំបានដាក់សាច់ប្រាក់ សម្រាប់ទូទាត់ឲ្យបានទាន់កាលបរិច្ឆេទបើកនោះទេ។

ដើមបណ្តឹងរដ្ឋប្បវេណី

ឈ្មោះ: [REDACTED] គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ដោយមានលោក [REDACTED] ជាមេធាវីការពារសិទ្ធិឲ្យដើមបណ្តឹង រដ្ឋប្បវេណី ។

បានឃើញ: ពាក្យបណ្តឹង ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ឈ្មោះ: [REDACTED] គយហេង ។

បានឃើញ: របាយការណ៍លេខ ១០៦/០២៣ ព្រ.ទ.ក.ជ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

បានឃើញ: ដីកាសន្និដ្ឋានស្តារលេខ: ៤៤៥ អយលយ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ របស់ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បានឃើញ: ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ: ២៨០៧ ពស.ព្រស/ឈ ចុះថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ។

បានឃើញ ដីកាចាត់តាំងចៅក្រមជំនុំជម្រះ លេខ: ៤៣៩ពស.ព្រជ(ក) ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ របស់ប្រធានសាលាដំបូងខេត្តសៀមរាប ។


នាពេលសវនាការ

- តាមអំណានចម្លើយជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ បានឆ្លើយថា ខ្លួនស្គាល់ដើមបណ្តឹង រដ្ឋប្បវេណីឈ្មោះ: [REDACTED] គយហេង និងឈ្មោះ: [REDACTED] សុខគឹម តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយធ្លាប់ជាដៃគូ រកស៊ីទិញដីធ្លីស្រែ និងធ្វើផ្ទះលក់ជាមួយគ្នា ។ កាលពីអំឡុងខែមិនចាំ ឆ្នាំ២០២១ ខ្លួនបានបង្វិលប្រាក់ពី ឈ្មោះ: [REDACTED] គយហេង និងឈ្មោះ: [REDACTED] សុខគឹម ដើម្បីយកទៅរកស៊ីថ្លៃដីចំនួន \$៥០០០០ (ប្រាំម៉ឺន



ដុល្លារអាមេរិក) ដោយមានធ្វើលិខិតខ្ចីប្រាក់ត្រឹមត្រូវ និងបានដាក់តម្កល់ប្លង់ដីរបស់បងប្រុសខ្លួនឈ្មោះ: [REDACTED] សំបាន ជាមួយពួកគាត់ ហើយដើម្បីជាការទុកចិត្តគ្នាខ្លួនក៏បានចេញជាមូលប្បទានបត្រមួយសន្លឹករបស់ ធនាគារស្ថាបនា មានលេខ ៦៥៧៨០៤ មានទឹកប្រាក់ \$៥០០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) ដោយកំណត់ បើកប្រាក់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅឲ្យឈ្មោះ: [REDACTED] សុខគឹម ហើយពេលចេញមូលប្បទានបត្រ នោះគឺខ្លួនដឹងជាមុនថាគ្មានសាច់ប្រាក់ក្នុងគណនីនោះ រហូតដល់ថ្ងៃកំណត់បើកប្រាក់គ្មានប្រាក់ក្នុង មូលប្បទានបត្រដែលខ្លួនចេញឲ្យពួកគាត់នោះ ទើបពួកគាត់ប្តឹងខ្លួនតែម្តង ។ កន្លងមកខ្លួនធ្លាប់បានរកស៊ី ចូលហ៊ុនទិញដីធ្វើស្រែ និងធ្វើផ្ទះលក់ដើម្បីបានប្រាក់ចំណេញចែកគ្នាជាមួយឈ្មោះ: [REDACTED] គយហេង និង ប្រពន្ធឈ្មោះ: [REDACTED] សុខគឹម ដោយខ្លួនធ្លាប់បានខ្ចីប្រាក់ពីពួកគាត់ទាំង២ សរុបចំនួន \$៣០៦.០៧០ (សាម សិបម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) យកទៅដាក់ចូលហ៊ុនដើម្បីទិញដីនោះ ហើយខ្លួនបានចេញជា មូលប្បទានបត្រចំនួនបីសន្លឹករបស់ធនាគារស្ថាបនាមានលេខ៨០៣៦១៩ ទឹកប្រាក់ចំនួន\$១០០.០០០(ដប់ ម៉ឺនដុល្លារអាមេរិក) ដោយកំណត់បើកប្រាក់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២, លេខ ៨០៣៦០៥ ទឹកប្រាក់ ចំនួន \$៥៦.០៧០ (ប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) មិនកំណត់កាលបរិច្ឆេទបើកប្រាក់ទេ និង លេខ ៨០៣៦២១ ទឹកប្រាក់ចំនួន \$១៥០.០០០(ដប់ប្រាំម៉ឺនដុល្លារអាមេរិក) ដោយកំណត់បើកប្រាក់នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ទៅឲ្យឈ្មោះ: [REDACTED] សុខគឹម ហើយក្រោយមកខ្លួនមានបំណងដកភាគហ៊ុន ឈប់រកស៊ីជាមួយពួកគាត់ទាំងពីរ ក៏បានឲ្យឈ្មោះ: [REDACTED] គយហេង និងប្រពន្ធឈ្មោះ: [REDACTED] សុខគឹម ទូទាត់ ប្រាក់ដែលខ្លួនជំពាក់ពួកគាត់ ឲ្យរួចគ្នាជាមួយនឹងចំណែកហ៊ុនដី និងផ្ទះដែលខ្លួនមានជាមួយពួកគាត់ ដោយ ខ្លួនក៏បានសងប្រាក់ដើម និងការប្រាក់ទៅពួកគាត់មួយចំនួនធំហើយផងដែរ (ប្រហែល\$១០០.០០០) ប៉ុន្តែពួកគាត់មិនបានយល់ព្រមឡើយថាចាំទូទាត់គ្នាជាក់ស្តែង ។ ខ្លួនទទួលស្គាល់ថានៅជំពាក់ប្រាក់ឈ្មោះ: [REDACTED] គយហេង និងប្រពន្ធឈ្មោះ: [REDACTED] សុខគឹម ចំនួន \$៥០០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ ចំពោះប្រាក់ \$៣០៦.០៧០ (សាមសិបម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) ខ្លួនសុំឲ្យកាត់កងចំណែក ហ៊ុនរបស់ខ្លួនជាមួយពួកគាត់តាមអ្វីដែលពួកគាត់ធ្លាប់សន្យាជាមួយខ្លួនពេលចូលហ៊ុនជាមួយគាត់។ ក្រោយ ពីរោតខ្លួនរួច នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បងប្រុសខ្លួនឈ្មោះ: [REDACTED] សំបាន បានទូទាត់ប្រាក់ដើម ចំនួន \$៥០០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) និងការប្រាក់ចំនួន \$១០០០០(មួយម៉ឺនដុល្លារអាមេរិក) ទៅឲ្យ ឈ្មោះ: [REDACTED] គយហេង និងប្រពន្ធឈ្មោះ: [REDACTED] សុខគឹម រួចរាល់អស់ហើយ ព្រមទាំងបានដកប្លង់ដីរបស់ គាត់មកវិញផងដែរ ។ ខ្លួនសំណូមពរតុលាការជួយរកយុត្តិធម៌ឲ្យខ្លួនផង ព្រោះមូលប្បទានបត្រទាំងអស់ ដែលខ្លួនបានចេញទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី គឺដើម្បីដាក់ធានាក្នុងការចូលហ៊ុនរកស៊ីជាមួយដើមបណ្តឹង រដ្ឋប្បវេណីប៉ុណ្ណោះ គ្មានគោលបំណងឲ្យទៅបើកប្រាក់ទេ គឺដាក់សម្រាប់ដាក់តម្កល់ទុកចិត្ត។

- តាមអំណាចចម្លើយដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ: [REDACTED] គយហេង បានឆ្លើយថា ខ្លួនស្គាល់ឈ្មោះ: [REDACTED] សំបូរ រយៈពេលជាងមួយឆ្នាំហើយ តាមរយៈការទំនាក់ទំនងរកស៊ីទិញលក់ដីជាមួយគ្នា ដោយគាត់ ធ្លាប់ណែនាំជនជាតិជប៉ុនមករកទិញដីខ្លួននៅខេត្តឧត្តរមានជ័យ ហើយគាត់បាននិយាយល្អឯលោមបញ្ចុះ បញ្ចូលខ្លួន និងប្រពន្ធខ្លួនឈ្មោះ: [REDACTED] សុខគឹម ឲ្យមានការទុកចិត្ត ហើយបានសុំបង្វិលប្រាក់ពីខ្លួនយក ទៅ រកស៊ីជាបន្តបន្ទាប់មានធ្វើកិច្ចសន្យាខ្ចីប្រាក់ត្រឹមត្រូវ ដោយខ្ចីប្រាក់លើកទី១ ចំនួន \$៥០.០០០(ប្រាំម៉ឺនដុល្លារ អាមេរិក) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្ររបស់ធនាគារស្ថាបនាមួយសន្លឹក



ឲ្យប្រពន្ធខ្លួនលេខ: ៦៥៧៨០៤ កំណត់ឲ្យបើកប្រាក់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ (ជាមូលប្បទានបត្រមានសុពលភាពប្រើប្រាស់), លើកទី២ ខ្ចីប្រាក់ចំនួន \$៥៦.០៧០ (ប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្ររបស់ធនាគារស្ថាបនាមួយសន្លឹកឲ្យប្រពន្ធខ្លួន មានលេខ: ៨០៣៦០៥ គ្មានកំណត់ថ្ងៃបើកប្រាក់ (ជាមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់), លើកទី៣ ខ្ចីប្រាក់ចំនួន \$១៥០.០០០ (ដប់ប្រាំម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្ររបស់ធនាគារស្ថាបនាមួយសន្លឹកឲ្យប្រពន្ធខ្លួន មានលេខ: ៨០៣៦២១ កំណត់ឲ្យបើកប្រាក់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ (ជាមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់) និងតម្កល់ប្លង់ដីមួយសន្លឹក ហើយ លើកទី៤ ខ្ចីប្រាក់ចំនួន \$១០០.០០០ (ដប់ម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយ ចេញមូលប្បទានបត្ររបស់ធនាគារស្ថាបនាមួយសន្លឹកឲ្យប្រពន្ធខ្លួន មានលេខ: ៨០៣៦១៩ កំណត់ឲ្យបើក ប្រាក់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ (ជាមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់) ដើម្បីឲ្យខ្លួន និងប្រពន្ធ មានការទុកចិត្ត។ ក្រោយពីទទួលប្រាក់ពីគ្រួសារខ្លួនរួច ឈ្មោះ: [REDACTED] សំបូរ បានគេចរសេរទាក់ទងមិនបាន ទើបនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ខ្លួនយកមូលប្បទានបត្រមួយសន្លឹករបស់ធនាគារស្ថាបនាមានលេខ ៦៥៧៨០៤ មានទឹកប្រាក់ \$៥០.០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) ទៅបើកប្រាក់នៅធនាគារស្ថាបនា ទើប ខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រនេះគ្មានសាច់ប្រាក់ឡើយ ។ សូមបញ្ជាក់ថា គ្រួសារខ្លួនមិនធ្លាប់បាន រកស៊ីចូលហ៊ុនទិញដីធ្លីស្រែ និង ធ្វើផ្ទះលក់ដើម្បីយកប្រាក់ចំណេញចែកគ្នាជាមួយឈ្មោះ: [REDACTED] សំបូរ នោះទេ ហើយតាំងពីគាត់បង្វិលខ្ចី ប្រាក់ពីគ្រួសារខ្លួនមកគាត់មិនបានសងប្រាក់ដើមមកឲ្យខ្លួនទេ គ្រាន់តែ បង់ការប្រាក់មួយចំនួន (ប្រហែល \$២០.០០០) មកឲ្យខ្លួនប៉ុណ្ណោះ។ គិតមកដល់សព្វថ្ងៃ ឈ្មោះ: [REDACTED] សំបូរ នៅជំពាក់ប្រាក់ដើមខ្លួនចំនួន \$៣៥៦.០៧០ (សាមសិបប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) ហើយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ ឈ្មោះ: [REDACTED] សំបូរ ជាបងប្រុសរបស់ឈ្មោះ: [REDACTED] សំបូរ បានមកដកប្លង់ដីពីគ្រួសារខ្លួនវិញ និងបានទូទាត់ការប្រាក់ចំនួន \$៦០.០០០ (ប្រាំមួយម៉ឺនដុល្លារអាមេរិក) ខ្លួនសូមបញ្ជាក់បន្ថែមថា ចំពោះប្រាក់ចំនួន \$៦០.០០០ (ប្រាំមួយម៉ឺនដុល្លារអាមេរិក) ក្នុងនោះមានប្រាក់ ដើមចំនួន \$ ៥០.០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) និងការប្រាក់ចំនួន \$ ១០.០០០ (មួយម៉ឺនដុល្លារអាមេរិក) ដែលឈ្មោះ: [REDACTED] សំបូរ ជាបងប្រុសរបស់ឈ្មោះ: [REDACTED] សំបូរ យកមកទូទាត់សងគ្រួសារខ្លួន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ និងបានដកយកប្លង់របស់គាត់ទៅវិញដូចមានក្នុងលិខិតទូទាត់សងប្រាក់ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ គឺជាប្រាក់ដែលឈ្មោះ: [REDACTED] សំបូរ បានខ្ចីគ្រួសារខ្លួន ដូចមានក្នុងកិច្ចសន្យាខ្ចីប្រាក់, ដាក់បញ្ចាំ ចុះថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ មិនមែនជាប្រាក់ដែលគាត់បានខ្ចីប្រាក់គ្រួសារខ្លួនចំនួន \$៥០.០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដោយបានដាក់តម្កល់មូលប្បទាន បត្ររបស់ធនាគារស្ថាបនាមួយសន្លឹកឲ្យប្រពន្ធខ្លួនមានលេខ: ៦៥៧៨០៤ កំណត់ឲ្យទៅបើកប្រាក់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ (ជាមូលប្បទានបត្រមានសុពលភាពប្រើប្រាស់) នោះទេ ហើយខ្លួនយកមូលប្បទានបត្រ នេះទៅបើកប្រាក់ខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រនេះគ្មានសាច់ប្រាក់ទេ ។ ចំពោះមូលប្បទានបត្រ របស់ធនាគារស្ថាបនាមួយសន្លឹកលេខ: ៦៥៧៨០៤ កំណត់ឲ្យបើកប្រាក់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ (ជា មូលប្បទានបត្រមានសុពលភាពប្រើប្រាស់) ចេញឲ្យ ដើម្បីទូទាត់ចំពោះបំណុលផ្សេងក្រៅពីបំណុលដែល ជំពាក់ក្នុងកិច្ចសន្យាខ្ចីប្រាក់, ដាក់បញ្ចាំ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយមូលប្បទានបត្រនេះត្រូវបាន

ចេញនៅពេលខ្លួនចុះកិច្ចសន្យាប្រគល់ប្រាក់ឲ្យឈ្មោះ: [REDACTED] សំបូរ ខ្លីដើម្បីទូទាត់បំណុលនោះ ដោយពេល គាត់ចេញមូលប្បទានមកឲ្យខ្លួននោះ គាត់មិនបានប្រាប់ថាគ្មានប្រាក់នោះទេ ខ្លួនទើបតែដឹងថាគ្មានប្រាក់ ពេលទៅបើកនៅធនាគារ។ ចំពោះមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់ចំនួន ៣ផ្សេងទៀត ដែល បានដាក់តម្កល់ខ្លួនមិនបានយកទៅបញ្ជាក់ជាមួយខាងធនាគារឡើយ។ ក្នុងរឿងនេះខ្លួនសុំទាមទារប្រាក់ សំណងការខូចខាតចំនួន \$៣៥៦.០៧០ (សាមសិបប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) និង សំណងជម្ងឺចិត្តចំនួន ២០.០០០.០០០ (ម្ភៃលានរៀល) ដដែល និងផ្ដន្ទាទោសជនល្មើសតាមច្បាប់។

- តាមអំណាចចម្លើយសាក្សីឈ្មោះ: [REDACTED] សុខគឹម បានឆ្លើយថា ឈ្មោះ: [REDACTED] សំបូរ ជាអ្នកធ្លាប់ រកស៊ីទិញលក់ដីជាមួយគ្នាគាត់ធ្លាប់បានសុំបង្វិលប្រាក់ពីគ្រួសារខ្លួន យកទៅរកស៊ីជាបន្តបន្ទាប់មានធ្វើកិច្ច សន្យាខ្ចីប្រាក់ត្រឹមត្រូវ ដោយខ្ចីប្រាក់លើកទី១ ចំនួន \$៥០.០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្ររបស់ធនាគារស្ថាបនាមួយសន្លឹកឲ្យខ្លួនមានលេខ: ៦៥៧ ៨០៤ កំណត់ឲ្យបើកប្រាក់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ (ជាមូលប្បទានបត្រមានសុពលភាពប្រើប្រាស់) , លើកទី២ ខ្ចីប្រាក់ចំនួន \$៥៦.០៧០ (ប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្ររបស់ធនាគារស្ថាបនាមួយសន្លឹកឲ្យខ្លួន មានលេខ: ៨០៣៦០៥ គ្មានកំណត់ថ្ងៃបើកប្រាក់ (ជាមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់), លើកទី៣ ខ្ចីប្រាក់ចំនួន \$១៥០. ០០០ (ដប់ប្រាំម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្ររបស់ ធនាគារស្ថាបនាមួយសន្លឹកឲ្យខ្លួនមានលេខ ៨០៣៦២១ កំណត់ឲ្យបើកប្រាក់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ (ជាមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់) និងតម្កល់ប្លង់ដីមួយសន្លឹក ហើយលើកទី៤ ខ្ចីប្រាក់ចំនួន \$១០០.០០០ (ដប់ម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយចេញមូលប្បទានបត្រ របស់ធនាគារស្ថាបនាមួយសន្លឹកឲ្យខ្លួនមានលេខ ៨០៣៦១៩ កំណត់ឲ្យបើកប្រាក់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ (ជាមូលប្បទានបត្រផុតសុពលភាពប្រើប្រាស់) ដើម្បីឲ្យខ្លួន និងប្តីមានការទុកចិត្ត។ ក្រោយពីទទួល ប្រាក់ពីគ្រួសារខ្លួនរួចឈ្មោះ: [REDACTED] សំបូរ បានគេចវេសទាក់ទងមិនបាន ទើបនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២២ ប្តីខ្លួនបានយកមូលប្បទានបត្រមួយសន្លឹករបស់ធនាគារស្ថាបនាមានលេខ ៦៥៧៨០៤ មានទឹក ប្រាក់ \$៥០.០០០ (ប្រាំម៉ឺនដុល្លារអាមេរិក) ដែលនៅមានសុពលភាពប្រើប្រាស់ទៅបើកប្រាក់ ទើបខាង ធនាគារបញ្ជាក់ថា មូលប្បទានបត្រនេះគ្មានសាច់ប្រាក់ឡើយ ។ សូមបញ្ជាក់ថា គ្រួសារខ្លួនមិនធ្លាប់បានរក ស៊ីចូលហ៊ុនទិញដីធ្វើស្រែ និងធ្វើផ្ទះលក់ដើម្បីយកប្រាក់ចំណេញចែកគ្នាជាមួយឈ្មោះ: [REDACTED] សំបូរ នោះ ទេ ហើយតាំងពីគាត់បង្វិលខ្ចីប្រាក់ពីគ្រួសារខ្លួនមកគាត់មិនបានសងប្រាក់ដើមមកឲ្យខ្លួនទេ គ្រាន់តែបង់ការ ប្រាក់មួយចំនួន (ប្រហែល ២០.០០០\$) មកឲ្យខ្លួនប៉ុណ្ណោះ។ គិតមកដល់សព្វថ្ងៃឈ្មោះ: [REDACTED] សំបូរ នៅ ជំពាក់ប្រាក់ដើមខ្លួនចំនួន \$៣៥៦.០៧០ (សាមសិបប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) ហើយនៅ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ: [REDACTED] សំបូរ បាន ជាបងប្រុសរបស់ឈ្មោះ: [REDACTED] សំបូរ បានមកដក ប្លង់ដីពីគ្រួសារខ្លួនវិញ និងបានទូទាត់ការប្រាក់ចំនួន \$៦០០០០ (ប្រាំមួយម៉ឺនដុល្លារអាមេរិក)។

**សេចក្តីសន្និដ្ឋានរបស់លោក ហ៊ុន ពិសិដ្ឋ ជាមេធាវីការពារសិទ្ធិ
ឱ្យដើមបណ្តឹងរដ្ឋប្បវេណី**

ឆ្លងតាមសវនាការនេះឃើញថា ជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ បានដឹងថា ខ្លួនគ្មានសាច់ប្រាក់ ទេ តែគាត់នៅតែចេញមូលប្បទានបត្រដដែល។ មូលប្បទានបត្រលេខ ៦៥៧៨០៤ កូនក្តីខ្លួនបានយកទៅ បើកប្រាក់ ទើបខាងធនាគារបញ្ជាក់ថា គ្មានសាច់ប្រាក់ក្នុងគណនីទេ។ ជនជាប់ចោទត្រូវបានសាលាឧទ្ធរណ៍ ដាក់កាតព្វកិច្ចឲ្យចូលមកតុលាការគ្រប់ពេលណាមានការកោះហៅ ដាក់ស្តែងពេលសវនាការនេះ គាត់នៅ តែបំពានមិនបានចូលខ្លួនមកទេ ។ ហេតុនេះស្នើសុំតុលាការផ្ដន្ទាទោសជនជាប់ចោទឲ្យបានធ្ងន់ធ្ងរ និងសុំ ទាមទារប្រាក់សំណង និងជម្ងឺចិត្តតាមការទាមទាររបស់ដើមបណ្តឹងរដ្ឋប្បវេណី ។

សេចក្តីសន្និដ្ឋានម្តងសំរាប់តំណាងអយ្យការ

ក្រោយស្តាប់ការអានចម្លើយនានាក្នុងពេលសវនាការនេះឃើញថា ជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ ពិតជាបានចេញមូលប្បទានបត្រចំនួន ១សន្លឹក លេខ ៦៥៧៨០៤ ពិតមែន ,ទោះបីដឹងថា ខ្លួន គ្មានប្រាក់ដាក់ក្នុងគណនីក៏ដោយ ក៏ជនជាប់ចោទនៅតែចេញមូលប្បទានបត្រ ។ ក្នុងនាមខ្លួនជាតំណាង អយ្យការ សូមរក្សាការចោទប្រកាន់ដដែល និងប្តឹងសុំឲ្យលោកស្រីចៅក្រមជំនុំជម្រះផ្ដន្ទាទោសជនជាប់ចោទ ទៅតាមច្បាប់ ។

**សេចក្តីសន្និដ្ឋានរបស់លោក នី គឹមហោរ ជាមេធាវីការពារសិទ្ធិ
ឱ្យជនជាប់ចោទ**

កូនក្តីខ្លួនមិនបានចេញមូលប្បទានបត្រ ដើម្បីទូទាត់ក្នុងការទិញកូកាកូឡាពីដើមបណ្តឹងរដ្ឋប្បវេណី ទេ។ ការចេញមូលប្បទានបត្រនោះ គឺចេញឲ្យឈ្មោះ: [REDACTED] សុខគឹម ដើម្បីបញ្ចាំលើការខ្ចីប្រាក់តែប៉ុណ្ណោះ ។ យោងតាមមាត្រា៨០ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ មិនអាចផ្ដន្ទា ទោសបានទេ។ មូលប្បទានបត្រនេះ គឺផុតសុពលភាព និងមិនមានតម្លៃគតិយុត្តទេ។ បើមានមូលប្បទានបត្រ ២នោះជាគោលការណ៍ គឺមាន១ក្លែង ហើយដាក់បន្ទុកមកលើកូនក្តីខ្លួន ។ ហេតុនេះស្នើសុំឲ្យកូនក្តីខ្លួនបាន រួចផុតពីបទចោទដោយអនុគ្រោះ ។

ក្រោយពីបាន ស្តាប់អំណានចម្លើយរបស់ជនជាប់ចោទ

ក្រោយពីបាន ស្តាប់ចម្លើយអំណានដើមបណ្តឹងរដ្ឋប្បវេណី និងអំណានចម្លើយសាក្សី

ក្រោយពីបាន ស្តាប់សេចក្តីសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងរដ្ឋប្បវេណី

ក្រោយពីបាន ស្តាប់សេចក្តីសន្និដ្ឋានប្តឹងសុំរបស់តំណាងអយ្យការ

ក្រោយពីបាន ស្តាប់សេចក្តីសន្និដ្ឋានរបស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ

ក្រោយពីបានពិនិត្យ និងពិចារណាត្រឹមត្រូវតាមច្បាប់

សំណងហេតុ

១- តុលាការបានទទួលជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ តាមដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ: ២៨០៧ ពស.ព្រស/ឈ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ដែលបានបញ្ជូនជនជាប់ចោទឈ្មោះ: [REDACTED]

សំបូរ ភេទស្រី កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ មកជំនុំជម្រះពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរ បាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅភូមិតារៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។


២- តាមដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ ២៨០៧ ពស.ព្រស/ឈ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ដែនកំណត់នៃការប្តឹងមកតុលាការចំពោះអង្គ ហេតុ តាមមាត្រា៣៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងដែនកំណត់នៃការប្តឹងមកតុលាការចំពោះបុគ្គល តាម មាត្រា៣៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នាំឲ្យសាលាដំបូងខេត្តសៀមរាប មានសមត្ថកិច្ចក្នុងការជំនុំជម្រះ លើអង្គហេតុដែលបានប្តឹងមកតុលាការ និងចំពោះជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ។

៣- តាមអង្គហេតុដែលមានក្នុងដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ ២៨០៧ ពស.ព្រស/ឈ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ ត្រូវបានដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ: [REDACTED] គយហេង ប្តឹងមកតុលាការពីរឿងរ៉ាវថា កាលពី អំឡុងឆ្នាំ២០២២ ស្ថិតនៅភូមិតារៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឈ្មោះ: [REDACTED] សំបូរ ភេទស្រី អាយុ ៣៦ឆ្នាំ បានមកទីតាំងខាងលើសុំបង្វិលប្រាក់ពីឈ្មោះ: [REDACTED] គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ចំនួន \$៥០.០០០(ប្រាំម៉ឺនដុល្លារអាមេរិក) ដោយឈ្មោះ: [REDACTED] សំបូរ បានចេញមូលប្បទានបត្រ មួយសន្លឹករបស់ធនាគារស្ថាបនា ដែលមានលេខ៦៥៧៨០៤ និងមានសរសេរទឹកប្រាក់ចំនួន \$៥០.០០០(ប្រាំ ម៉ឺនដុល្លារអាមេរិក) ដោយកំណត់កាលបរិច្ឆេទបើកប្រាក់ពេលក្រោយ គឺនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានប្រគល់ឲ្យឈ្មោះ: [REDACTED] សុខគឹម ត្រូវជាប្រពន្ធរបស់ឈ្មោះ: [REDACTED] គយហេង ។ លុះមកដល់ថ្ងៃកំណត់ បើកប្រាក់ឈ្មោះ: [REDACTED] គយហេង និងប្រពន្ធបានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ពីធនាគារ ប៉ុន្តែ ត្រូវបានខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មានសាច់ប្រាក់នោះទេ ដោយគណនីត្រូវបានបិទ (Account Closed) ។

៤- សកម្មភាពរបស់ជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ ដែលបានចេញមូលប្បទានបត្រដែលគ្មាន សាច់ប្រាក់ ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួនឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ត្រូវបានច្បាប់កំណត់ថា ជាបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ហើយច្បាប់បានបញ្ញត្តិផ្ដន្ទាទោសនៅមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ដាក់ពន្ធនាគារពីពិន័យ ជាប្រាក់ចំនួនពីរ (០២) លាន ដល់ ប្រាំមួយ (០៦) លានរៀល និងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពីមួយ (០១) ឆ្នាំ ទៅបី (០៣) ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញ ដូរបាននោះទៅអ្នកកាន់។

៥- អំពើរបស់ជនជាប់ចោទធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិដល់អ្នកដទៃ ,ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងសង្គមដែលច្បាប់ហាមឃាត់ ជាពិសេសបានបំពានទៅនឹង មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

៦- ជនជាប់ចោទ ជា នីតិជន ដែលមានសមត្ថភាពស្មារតីគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវចំពោះ អំពើរបស់ខ្លួនដែលបានប្រព្រឹត្ត ។



៧-មានបន្ទុក និងកសួតាងគ្រប់គ្រាន់លើជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ ភេទស្រី កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ មកជំនុំជម្រះពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅភូមិតារៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

៨- នាពេលសវនាការ តាមអំណាចឆ្លើយដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ: [REDACTED] គយហេង បានប្តឹង ទាមទារប្រាក់សំណងការខូចខាតចំនួន \$៣៥៦.០៧០ (សាមសិបប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារ អាមេរិក) និងសំណងជម្ងឺចិត្តចំនួន ២០.០០០.០០០ (ម្ភៃលានរៀល)។ តុលាការនឹងលើកមកពិចារណា ទៅតាមសភាពជាក់ស្តែង ។

ហេតុដូច្នេះ សម្រេច

១/- ផ្ដន្ទាទោសឈ្មោះ: [REDACTED] សំបូរ ភេទស្រី កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ (មានសារវត្តជាតិដូចខាងលើ) ដាក់ពន្ធនាគារកំណត់រយៈពេល ១(មួយ)ឆ្នាំ ។

ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅភូមិតារៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

២/- បង្គាប់ឲ្យជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ សងប្រាក់ចំនួន \$ ៣៥៦.០៧០ (សាមសិបប្រាំម៉ឺនប្រាំមួយពាន់ចិតសិបដុល្លារអាមេរិក) និងជម្ងឺចិត្តជាប្រាក់ចំនួន ៤.០០០.០០០ (មួនលានរៀល) ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ: [REDACTED] គយហេង។ ការទាមទារលើសពីនេះបដិសេធចោល តាមបញ្ញត្តិ មាត្រា១៤ និងមាត្រា៣៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សាលក្រមនេះជំនុំជម្រះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កំបាំងមុខជនជាប់ចោទឈ្មោះ: [REDACTED] សំបូរ និងកំបាំងមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ: [REDACTED] គយហេង ។

ទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់ ។

ក្រឡាបញ្ជីសវនាការ

ចៅក្រមជំនុំជម្រះ

ហត្ថលេខា និងត្រា [REDACTED]

ហត្ថលេខា និងត្រា [REDACTED]



បានឃើញ
ចៅក្រមជំនុំជម្រះ



បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
សៀមរាប , ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤

ក្រឡាបញ្ជី